







របាយការណ៍ ប្រចាំឆ្នាំ២០២០

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ប៊ីអេសខេស៊ី (ខេមបូឌា)
ភីអិលស៊ី

មាតិកា

ព័ត៌មានគ្រឹះស្ថាន	05
ទស្សនៈវិស័យ បេសកកម្ម និងគោលដៅយុទ្ធសាស្ត្រ	06
ចំណាប់អារម្មណ៍របស់អគ្គនាយកប្រតិបត្តិ	07
តំបន់ប្រតិបត្តិការ	08
ផលិតផល និងសេវាកម្ម	10
រចនាសម្ព័ន្ធគ្រឹះស្ថាន	11
ភាគទុនិក	12
ក្រុមប្រឹក្សាភិបាល	13
គណៈគ្រប់គ្រង	14
ការអភិវឌ្ឍសមត្ថភាពបុគ្គលិក	19
សុវត្ថិភាពសុខភាពនៅកន្លែងការងារក្នុងអំឡុងពេលកូវីដ១៩	23
ទំនួលខុសត្រូវផ្នែកសង្គម	25
របាយការណ៍សវនកម្មឯករាជ្យ	29

តួលេខសំខាន់ៗ





គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី (ខេមបូឌា) ភីអិលស៊ី
BNKC (Cambodia) Microfinance Institution Plc.



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី (ខេមបូឌា) ភីអិលស៊ី ដែលមានឈ្មោះដើមថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេប៊ីអេសខេស៊ី (ខេមបូឌា) ភីអិលស៊ី ជាសារជីវកម្មទទួលខុសត្រូវមានកម្រិតដែលបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជានៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៥។ គ្រឹះស្ថានទទួលបានការវិនិយោគ ១០០% ពីក្រុមហ៊ុនមេ BNK Capital Co., Ltd. មានមូលដ្ឋាននៅទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ នូវដើមទុនចំនួន ១៥លានដុល្លារសហរដ្ឋអាមេរិក។ គោលបំណងចម្បងរបស់គ្រឹះស្ថាន គឺផ្តល់សេវាហិរញ្ញវត្ថុដ៏ល្អបំផុតជូនប្រជាជនកម្ពុជាប្រកបដោយទំនួលខុសត្រូវ និងតម្លាភាព ព្រមទាំងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។ លើសពីនេះទៅទៀត ប៊ីអេសខេស៊ី កំពុងតែបានផ្តល់នូវឱកាសការងារជូនដល់នយោជិតដែលមានបំណងចង់អភិវឌ្ឍន៍សមត្ថភាព និងជំនាញឲ្យចូលរួមបម្រើការងារក្នុងគ្រឹះស្ថានដើម្បីភាពរីកចម្រើនទៅថ្ងៃអនាគត។

ទស្សនៈវិស័យ បេសកកម្ម និងគោលដៅយុទ្ធសាស្ត្រ

ទស្សនៈវិស័យ

ផ្តល់នូវសេវាកម្មផ្នែកហិរញ្ញវត្ថុល្អបំផុតជូនទៅ
ប្រជាជនកម្ពុជាដើម្បីការរីកចម្រើនប្រកបដោយនិរន្តរភាព

បេសកកម្ម

លើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា
ពង្រឹងតម្លៃរបស់អតិថិជន បុគ្គលិក ម្ចាស់ភាគហ៊ុន និងសង្គមជាតិ



គោលដៅយុទ្ធសាស្ត្រ

ចំណាប់អារម្មណ៍របស់អគ្គនាយកប្រតិបត្តិ



KIM SOONJO

អគ្គនាយកប្រតិបត្តិ

ជម្រាបសួរ! ខ្ញុំបាទ **KIM SOONJO** ជាអគ្គនាយកប្រតិបត្តិរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី (ខេមបូឌា) ភីអិលស៊ី។

គ្រឹះស្ថានយើងខ្ញុំបានបើកដំណើរការនៅក្នុង ឆ្នាំ២០១៥ ហើយនាពេលបច្ចុប្បន្ន ដោយសារតែមានការជឿទុកចិត្ត គ្រឹះស្ថានមានអតិថិជនប្រមាណ ៤,៧០០ នាក់ដែលកំពុងប្រើប្រាស់សេវាប្រាក់កម្ចី។ ជំនួសមុខអោយគណៈគ្រប់គ្រង នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ដែលបានប្រើប្រាស់សេវាកម្មប្រាក់កម្ចីរបស់យើងខ្ញុំ។

រួមជាមួយការរីកចម្រើនជាមួយអតិថិជន គ្រឹះស្ថានបានបង្កើតនូវផលិតផលហិរញ្ញវត្ថុដែលជាតម្រូវការរបស់អតិថិជន និងផ្តល់នូវសេវាកម្មហិរញ្ញវត្ថុដែលមានទំនុកចិត្តជូនដល់អតិថិជន។ មិនត្រឹមតែប៉ុណ្ណោះគ្រឹះស្ថានបានខិតខំព្យាយាមពង្រឹងផលិតផល និងសេវាកម្មទាំងនោះឲ្យមានគុណភាព ភាពងាយស្រួល និងឆាប់រហ័សតាមរយៈការបណ្តុះបណ្តាលដល់បុគ្គលិកផ្នែកប្រតិបត្តិការលើវិន័យ ក្រមសីលធម៌ និងធ្វើការអភិវឌ្ឍផ្នែកព័ត៌មានវិទ្យា។

លើសពីនេះទៅទៀត គ្រឹះស្ថានបាននឹងកំពុងបំពេញតួនាទីក្នុងការចូលរួមកិច្ចការសង្គមផ្សេងៗ។ គ្រឹះស្ថានបានអនុវត្ត និងប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំទាំងអស់របស់ធនាគារជាតិនៃកម្ពុជា តម្លាភាព វិជ្ជាជីវៈរបស់និយោជិក ទំនួលខុសត្រូវ និងសីលធម៌គ្រប់គ្រង ហើយព្យាយាមក្លាយខ្លួនជាគ្រឹះស្ថានហិរញ្ញវត្ថុមួយដែលមានភាពស្មោះត្រង់ជាមូលដ្ឋាន។

ជាថ្មីម្តងទៀត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី (ខេមបូឌា) ភីអិលស៊ី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ ដែលបានគាំទ្រក្នុងការប្រើប្រាស់សេវាប្រាក់កម្ចីរបស់គ្រឹះស្ថាន សូមជូនពរដល់លោក លោកស្រី អ្នកនាងកញ្ញា និងក្រុមគ្រួសារប្រកបដោយសេចក្តីសុខ សុខភាពល្អ សុភមង្គល ជោគជ័យគ្រប់ការៈកិច្ចការងារ និងសម្រេចគ្រប់បំណងប្រាថ្នា។

សូមអរគុណ!

ពីខ្ញុំអគ្គនាយកប្រតិបត្តិ

KIM SOONJO

អគ្គនាយកប្រតិបត្តិ

តំបន់ប្រតិបត្តិការ

ដោយសារការខំប្រឹងប្រែងកន្លងមកនេះដំណើរការអាជីវកម្មរបស់គ្រឹះស្ថានមានការរីកចម្រើនយ៉ាងរលូន គួរអោយកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។ គ្រឹះស្ថាននឹងបន្តពង្រីកអាជីវកម្មរបស់ខ្លួនជាបន្តបន្ទាប់នៅ ឆ្នាំខាងមុខ។

(គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០)

៤.៦៣៦



ចំនួនអតិថិជន



១.១៥០ ភូមិ
១០០ ឃុំ
៤ ក្រុង

តំបន់ប្រតិបត្តិការ

៤០លាន

ដុល្លារអាមេរិក

សមតុល្យផលប៉ុត្រ
ឥណទានសរុប

ពណ៌មានលម្អិតអំពីតំបន់ប្រតិបត្តិការ

- រាជធានីភ្នំពេញ (ទីស្នាក់ការកណ្តាល)
- ខេត្តកណ្តាល (សាខាចំនួន៣ ស្រុកអង្គស្នួល កណ្តាលស្ទឹង ខ្សាច់កណ្តាល)
- ខេត្តកំពង់ស្ពឺ (សាខាចំនួន ២ ក្រុងប៉ោយប៉ែត ស្រុកឧត្តុង្គ)
- ខេត្តតាកែវ (សាខាចំនួន១ ស្រុកត្រាំកក់)
- ខេត្តកំពត (សាខាចំនួន១ ឈូក)
- ខេត្តបាត់ដំបង (សាខាចំនួន១ បាត់ដំបង)
- ខេត្តសៀមរាប (សាខាចំនួន ១ សៀមរាប)



ទីស្នាក់ការកណ្តាល

អាគារបីជាន់ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទូរស័ព្ទ៖ (៨៥៥) ២៣ ២១៣ ៩០០



សាខាស្រុកអង្គស្នួល

ភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ទូរស័ព្ទ៖ (៨៥៥) ២៣ ៧២៩ ៧១១



សាខាក្រុងច្បារមន

ភូមិបុរីកម្មករ សង្កាត់កាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ទូរស័ព្ទ៖ (៨៥៥) ២៥ ២១០ ២២៩



សាខាស្រុកត្រាំកក់

ភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ទូរស័ព្ទ៖ (៨៥៥) ៣២ ២១៥ ២១៥



សាខាស្រុកឧដុង្គ

ភូមិឧត្តុង្គ ឃុំរាំងចាស់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ទូរស័ព្ទ៖ (៨៥៥) ២៥ ២១៨ ២៨២



សាខាក្រុងបាត់ដំបង

ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ទូរស័ព្ទ៖ (៨៥៥)៥៣ ៩៥២ ៩៥២



សាខាក្រុងសៀមរាប

ភូមិទ្រាំង សង្កាត់ស្នួរក្រាប ក្រុងសៀមរាប ខេត្តសៀមរាប ទូរស័ព្ទ៖ (៨៥៥) ៦៣ ៧៥៦ ៧២២



សាខាស្រុកខ្សាច់កណ្តាល

ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ទូរស័ព្ទ៖ (៨៥៥) ២៤ ៩០០ ១៣១



សាខាស្រុកកណ្តាលស្ទឹង

ភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទូរស័ព្ទ៖ (៨៥៥) ២៤ ៩០០ ១៣៥



សាខាស្រុកឈូក

ភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត ទូរស័ព្ទ៖ (៨៥៥) ៣៣ ៩០០ ១៣៥

ផលិតផល និងសេវាកម្ម



ឥណទានសម្រាប់អាជីវកម្មទូទៅ៖ ជាប្រភេទឥណទានឯកត្តជន ឬជាក្រុមដែលផ្តល់សម្រាប់គ្រប់ប្រជាជនកម្ពុជាដែលមានបំណងចង់បង្កើតអាជីវកម្ម និងពង្រីកអាជីវកម្ម ដែលជួយសម្រួលដល់ប្រភពចំណូលរបស់ពួកគាត់។ កម្ចីអាចផ្តល់បានរហូតដល់ ៥០,០០០ ដុល្លារ ឬសមមូលជាប្រាក់រៀលខ្មែរ និងរយៈពេលកម្ចីរហូតដល់ ៧២ខែ។



ឥណទានកសិកម្ម៖ ជាប្រភេទឥណទានឯកត្តជន ឬក្រុមដែលផ្តល់សម្រាប់គ្រប់ប្រជាជនកម្ពុជាដែលមានបំណងចង់បង្កើតនូវមុខរបរផ្សេងៗដែលទាក់ទងនឹងវិស័យកសិកម្មដាំដុះនានា ដែលអាច បង្កើននូវចំនូលរបស់ពួកគាត់។ កម្ចីអាចផ្តល់បាន រហូតដល់ ៣០,០០០ ដុល្លារ ឬសមមូលជាប្រាក់រៀលខ្មែរ និងរយៈពេលកម្ចីរហូតដល់ ៤៨ខែ។



ឥណទានសម្រាប់កែលម្អគេហដ្ឋាន៖ ជាប្រភេទឥណទានឯកត្តជនដែលផ្តល់សម្រាប់គ្រប់ប្រជាជនកម្ពុជាដែលមានបំណងចង់ធ្វើការជួសជុល ឬរៀបចំកែលម្អនូវគេហដ្ឋានរបស់ពួកគាត់អោយបានល្អប្រសើរ។ កម្ចីអាចផ្តល់បាន រហូតដល់ ១៥,០០០ ដុល្លារ ឬសមមូលជាប្រាក់រៀលខ្មែរ និងរយៈពេលកម្ចីរហូតដល់ ៧២ខែ។



ឥណទានគេហដ្ឋាន៖ ជាប្រភេទឥណទានឯកត្តជនដែលផ្តល់សម្រាប់គ្រប់ប្រជាជនកម្ពុជា ដែលមានបំណងចង់ធ្វើការទិញនូវអចលនទ្រព្យ ដូចជា ដី សម្រាប់សាងសង់ផ្ទះ ទិញនូវគេហដ្ឋានថ្មី ឬសម្រាប់ទិញនូវ Condo/Apartment។ កម្ចីអាចផ្តល់បានរហូតដល់ ៥០,០០០ ដុល្លារ ឬសមមូលជាប្រាក់រៀលខ្មែរ និងរយៈពេលកម្ចីរហូតដល់ ៧២ខែ។




ឥណទានរថយន្ត៖ ជាប្រភេទឥណទានឯកត្តជនដែលផ្តល់សម្រាប់គ្រប់ប្រជាជនកម្ពុជាដែលមានបំណងចង់ធ្វើការទិញនូវរថយន្តសម្រាប់ប្រើប្រាស់ក្នុងក្រុមគ្រួសាររបស់ពួកគាត់ នឹងមិនសម្រាប់ធ្វើអាជីវកម្ម។ កម្ចីអាចផ្តល់បានរហូតដល់ ៣០,០០០ ដុល្លារ ឬសមមូលជាប្រាក់រៀលខ្មែរ និងរយៈពេលកម្ចីរហូតដល់ ៧២ខែ។



ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន៖ ជាប្រភេទឥណទានឯកត្តជនដែលផ្តល់សម្រាប់គ្រប់ប្រជាជនកម្ពុជាដែលមានបំណងចង់ធ្វើការទិញនូវឧបករណ៍ផ្សេងៗ សម្រាប់បម្រើក្នុងក្រុមគ្រួសារ ឬរបស់ផ្ទាល់ខ្លួនពួកគាត់។ កម្ចីអាចផ្តល់បានរហូតដល់ ១៥,០០០ ដុល្លារ ឬសមមូលជាប្រាក់រៀលខ្មែរ និងរយៈពេលកម្ចីរហូតដល់ ៧២ខែ។



ឥណទានទិញសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ៖ ជាប្រភេទឥណទានឯកត្តជនដែលមិនត្រូវការទ្រព្យសម្រាប់ធានាបំណុលហើយផ្តល់សម្រាប់គ្រប់ប្រជាជនកម្ពុជាដែលមានបំណងចង់ធ្វើការទិញនូវឧបករណ៍អេឡិចត្រូនិចផ្សេងៗ ដូចជាទូរស័ព្ទដៃ កុំព្យូទ័រយួរដៃ -ល-។ កម្ចីអាចផ្តល់បានរហូតដល់ ១០,០០០ ដុល្លារ ឬសមមូលជាប្រាក់រៀលខ្មែរ និងរយៈពេលកម្ចីរហូតដល់ ៣៦ខែ។



(គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០)



៣៨០ ពាន់លាន រៀល

ដើមទុនដែលបានចុះបញ្ជី

១០០%

ការវិនិយោគ

ក្រុមហ៊ុន BNK Capital ដែលមានឈ្មោះដើមក្រុមហ៊ុន BS Capital បានប្តូរឈ្មោះទៅជា BNK Capital នៅខែមីនា ឆ្នាំ២០១៥។ ក្រុមហ៊ុននេះ បានបង្កើតឡើងនៅឆ្នាំ២០១០ ដែលមានទីស្នាក់ការនៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។ BNK Capital គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ BNK Financial Group។

BNK Capital គឺជាក្រុមហ៊ុនឯកទេសផ្នែកឥណទាន មានប្រតិបត្តិការនៅប្រទេសកូរ៉េខាងត្បូង ដែលផ្តោតសំខាន់ក្នុងការគាំទ្រដល់អតិថិជនដែលមានប្រាក់ចំណូលទាប និងមធ្យម។ ក្រុមហ៊ុនផ្តល់ប្រាក់កម្ចីសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ប្រាក់កម្ចីទិញផ្ទះ ផ្តល់ហិរញ្ញប្បទានភតិសន្យា ផ្តល់ហិរញ្ញប្បទានរំលោះ ផ្តល់ហិរញ្ញប្បទានដល់ក្រុមហ៊ុនសាជីវកម្ម និងផ្តល់សេវាទូទាត់វិក្កយបត្រតាមរោងចក្រនានាជាដើម។



Mr. LEE DOOHO
ប្រធានក្រុមប្រឹក្សាភិបាល



Mr. KIM SOONJO
សមាជិកក្រុមប្រឹក្សាភិបាល



Mr. RYU HUISEOK
សមាជិកក្រុមប្រឹក្សាភិបាល



Mr. CHO HWJIN
សមាជិកក្រុមប្រឹក្សាភិបាល



Mr. KIM CHULWOONG
សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

គណៈគ្រប់គ្រង



លោក KIM SOONJO អគ្គនាយកប្រតិបត្តិ

លោក Kim Soonjo បានចាប់ផ្តើមបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី នៅដើមខែតុលា ឆ្នាំ២០២០ ក្នុងមុខដំណែងជាអគ្គនាយកប្រតិបត្តិ។ លោកមានបទពិសោធន៍បម្រើការងារនៅក្នុង ប៊ីអេសខេស៊ី មិយ៉ាន់ម៉ារយៈពេល ៦ឆ្នាំ ក្នុងតួនាទីជាអគ្គនាយកប្រតិបត្តិ។ មុខចូលបម្រើការងារក្នុង ប៊ីអេសខេស៊ី មិយ៉ាន់ម៉ា លោកជានាយកគ្រប់គ្រងសាខា Daejeon ក្នុងក្រុមហ៊ុន BNK Capital រយៈពេល ៤ឆ្នាំ ហើយក៏ធ្លាប់បម្រើ ការងារនៅក្នុង ក្រុមហ៊ុន Aju Capital រយៈពេល ៦ឆ្នាំ ក្នុងមុខដំណែងដូចជា ប្រធានផ្នែកលក់ ប្រធាន គ្រប់គ្រងឥណទានជាដើម។ លោកមានបទពិសោធន៍ និងជំនាញក្នុងវិស័យហិរញ្ញវត្ថុនេះជាង ១៥ឆ្នាំហើយ។



លោក LEE SIHYUN អគ្គនាយករង

លោក LEE Sihyun បានចាប់ផ្តើមការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី នៅខែកក្កដា ឆ្នាំ២០១៩។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិស្វកម្មប៉ូលីមែរនៅសាកលវិទ្យាល័យជាតិកុក្យុង នៃទីក្រុងប៊ូសាន ឆ្នាំ១៩៩៨។ លោកមានបទពិសោធន៍ជាច្រើនឆ្នាំទាក់ទងនឹងវិស័យហិរញ្ញវត្ថុនៅសាធារណរដ្ឋកូរ៉េ។ លោក បានបម្រើការងារនៅធនាគារ Busan Parangsae Saving Bank អស់រយៈពេល ៤ឆ្នាំក្នុងតួនាទីជាប្រធាន គ្រប់គ្រងឥណទាន។ បន្ទាប់មកលោកបានចូលបម្រើការងារនៅ BNK Capital ក្នុងខែតុលា ២០១១ យោង ទៅលើភាពឆ្លើយតបលើការងារក្នុងពេលបំពេញការងារនៅ BNK Capital លោកត្រូវបានតែងតាំងអោយកាន់ តំណែងគ្រប់គ្រងជាច្រើនបន្តបន្ទាប់ដូចជា អ្នកគ្រប់គ្រងប្រឹក្សាយោបល់អតិថិជន អ្នកគ្រប់គ្រងគម្រោង ឥណទាន អ្នកគ្រប់គ្រងត្រួតពិនិត្យឥណទាន និង អ្នកគ្រប់គ្រងផ្នែកគ្រប់គ្រងហានិភ័យផងដែរ។



លោក អ៊ិន រតនៈ ប្រធាន នាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល

លោក អ៊ិន រតនៈ មានមុខតំណែងជា ប្រធាននាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល។ លោកបានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី (ខេមបូឌា) នៅខែមិថុនា ឆ្នាំ២០១៦។ មុនការចាប់ផ្តើមនៅគ្រឹះស្ថានប៊ីអេសខេស៊ី លោកធ្លាប់ធ្វើជាប្រធាន នាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងធ្វើជាជំនួយការប្រធានគម្រោងនៅក្រុមហ៊ុនសាងសង់ អស់រយៈពេល ៣ឆ្នាំ។ លោកក៏ធ្លាប់ជានាយកគ្រប់គ្រងសាលារៀន នៃអង្គការ ICMS Mission Society ដែលមានមូលដ្ឋាននៅប្រទេសថៃ រយៈពេល១ឆ្នាំ។

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងធុរៈកិច្ច ពីសាកលវិទ្យាល័យ បៀលប្រាយ នៅក្នុងខែមីនា ឆ្នាំ២០១៥។ ក្នុងឆ្នាំ២០១២ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ចំនួនពីរផងដែរ ទីមួយផ្នែកអន្តរវប្បធម៌ និងទីពីរផ្នែកអក្សរសាស្ត្រភាសាអង់គ្លេស ពីសាកលវិទ្យាល័យ KOSIN នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។ ក្រៅពីនេះលោកបានសិក្សាវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ស្តីពីភាពជាអ្នកដឹកនាំ, ការគ្រប់គ្រងរដ្ឋបាល និងការិយាល័យ, ច្បាប់ស្តីពីការងារ និងការប្រតិបត្តិតាមច្បាប់, ការសរសេរគោលនយោបាយ និងគោលការណ៍គ្រប់គ្រងធនធានមនុស្ស, ការគ្រប់គ្រងលទ្ធផលការងារនិយោជិក និងការគ្រប់គ្រងធនធានមនុស្ស -ល-។



លោក ផេង ភីក្រូ ប្រធាន នាយកដ្ឋានហិរញ្ញវត្ថុ

លោក ផេង ភីក្រូ មានមុខតំណែងជា ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ។ លោកបានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី (ខេមបូឌា) នៅខែសីហា ឆ្នាំ២០១៩។ លោកមានបទពិសោធន៍ការងារក្នុងវិស័យមីក្រូហិរញ្ញវត្ថុរយៈពេល ១៥ឆ្នាំ។ មុនចាប់ផ្តើមការងារជាមួយគ្រឹះស្ថាន ប៊ីអេសខេស៊ី លោកធ្លាប់ធ្វើការនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងក្រុមហ៊ុនអន្តរជាតិ ក្នុងមុខតំណែងជាច្រើនដូចជា សវនករផ្ទៃក្នុង គណនេយ្យករជាន់ខ្ពស់ គណនេយ្យករគ្រប់គ្រងជាន់ខ្ពស់ ប្រធានត្រួតពិនិត្យហិរញ្ញវត្ថុ ប្រធានវិភាគអាជីវកម្ម នាយកហិរញ្ញវត្ថុ និងរដ្ឋបាល ហើយលោកក៏មានបទពិសោធន៍ក្នុងការប្តូរប្រព័ន្ធធនាគារស្នូលការធ្វើឲ្យកាន់តែប្រសើរនូវប្រព័ន្ធការងារ និងជាគ្រូបង្រៀននៅសាកលវិទ្យាល័យ រយៈពេល ៦ឆ្នាំ មុខវិជ្ជាគណនេយ្យ និងសវនកម្ម ផងដែរ ។

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅក្នុងឆ្នាំ២០១១ និងបញ្ចប់ថ្នាក់បរិញ្ញាបត្រ ហិរញ្ញវត្ថុ និងគណនេយ្យ ព្រមទាំងថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រភាសាអង់គ្លេស ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យន័រតុន និងកំពុងបន្តការសិក្សាជំនាញគណនេយ្យករអាជីព។ ក្រៅពីនេះលោកបានសិក្សាវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ស្តីពីការវិភាគសូចនាករប្រតិបត្តិហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល ការគ្រប់គ្រងហានិភ័យរបាយការណ៍តុល្យការ ប្រព័ន្ធពន្ធដារកម្ពុជា ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ការគ្រប់គ្រងហានិភ័យ កម្មវិធីអភិវឌ្ឍន៍អ្នកគ្រប់គ្រង ភាពជាអ្នកដឹកនាំ និងការលើកទឹកចិត្ត - ល- ។



លោក ពៅ ច័ន្ទមិថុនា ប្រធាន នាយកដ្ឋានវិភាគឥណទាន

លោក ពៅ ច័ន្ទមិថុនា មានមុខតំណែងជា ប្រធាននាយកដ្ឋានវិភាគឥណទាន។ លោកបានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី (ខេមបូឌា) នៅខែមិថុនា ឆ្នាំ២០២០។ មុនលោកចាប់អាជីពនៅគ្រឹះស្ថាន ប៊ីអេសខេស៊ី លោកក៏ធ្លាប់ធ្វើបម្រើនៅក្នុងវិស័យហិរញ្ញវត្ថុជាច្រើនមុខតំណែងដូចជា ប្រធានគ្រប់គ្រងប្រាក់កម្ចី ប្រធានភ្នាក់ងារឥណទាន នៅតាមបណ្តាធនាគារដ៏ឈានមុខមួយចំនួននៅប្រទេសកម្ពុជា។ ចំណែកឯបទពិសោធន៍ការងាររបស់លោកវិញ លោកមានជំនាញ និងចំណេះដឹងខាងវិស័យហិរញ្ញវត្ថុអស់រយៈពេលជាង ១០ឆ្នាំ។

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅក្នុងខែសីហា ឆ្នាំ២០១៥។ នៅក្នុងឆ្នាំ២០០៩ លោកក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាញធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។ នៅឆ្នាំ២០០៦ បានបញ្ចប់ថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងធនាគារ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ។



លោក ហាក់ សែនសុភក្តិ ប្រធាន នាយកដ្ឋានឥណទាន

លោក ហាក់ សែនសុភក្តិបានចាប់ផ្តើមចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ីនៅក្នុងខែឧសភា ឆ្នាំ២០១៩។ លោកមានបទពិសោធន៍ជាង ១៥ឆ្នាំក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ។ លោកធ្លាប់ជានាយកសាខានៅធនាគារមួយអស់រយៈពេល ៧ឆ្នាំ និងជានាយកប្រតិបត្តិការនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអស់រយៈពេល ៣ឆ្នាំ។ លោកមានពហុជំនាញក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុដូចជាជំនាញ គ្រប់គ្រងឥណទាន វិភាគឥណទាន វិភាគហានិភ័យឥណទាន ការត្រួតពិនិត្យឥណទាន ការត្រួតពិនិត្យព័ត៌មានCBC ជំនាញដោះស្រាយបំណុល គ្រប់គ្រងហិរញ្ញវត្ថុ និងគណនេយ្យ ជំនាញទំនាក់ទំនងជាដើម។

លោក សុភក្តិបានបញ្ចប់អនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ចនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅឆ្នាំ ២០០៩ និងបរិញ្ញាបត្រសេដ្ឋកិច្ចកសិកម្មនិងអភិវឌ្ឍន៍ជនបទ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មនៅឆ្នាំ ២០០៥។ លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗទៀតដូចជា សិទ្ធិមនុស្ស អភិបាលកិច្ចល្អ ភាពជាអ្នកដឹកនាំច្បាប់ការងារ និងនិយោជិត ជំនាញគណនេយ្យជាដើម។



លោក ស៊ុង សារ៉េត ប្រធាន នាយកដ្ឋានដោះស្រាយបំណុល

លោក ស៊ុង សារ៉េត មានមុខតំណែងជា ប្រធាននាយកដ្ឋានដោះស្រាយបំណុល។ លោកបានចូលបម្រើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី (ខេមបូឌា) នៅខែមេសា ឆ្នាំ២០១៥។ លោកមានបទពិសោធន៍ការងារក្នុងវិស័យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាង ១០ឆ្នាំ។ មុនចូលបម្រើការងារក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី (ខេមបូឌា) លោកបានបម្រើការងារក្នុងវិស័យធនាគារជាមន្ត្រីឥណទានមន្ត្រីឥណទានជាន់ខ្ពស់ ។ លោកក៏មានបទពិសោធន៍ក្នុងការបង្រៀនគណិតវិទ្យា រូបវិទ្យា និងភាសាអង់គ្លេសនៅវិទ្យាល័យរបស់រដ្ឋ និងបង្រៀនជំនាញក្នុងការសរសេរ គតុកោសល្យក្នុងការបង្រៀន វិធីសាស្ត្រស្រាវជ្រាវ និងវេយ្យាករណ៍អង់គ្លេស នៅសាកលវិទ្យាល័យអស់រយៈពេល ៨ឆ្នាំ មុននឹងចូលមកបម្រើការងារក្នុងវិស័យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញគ្រប់រដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅឆ្នាំ២០១១ បរិញ្ញាបត្រជំនាញជំនាញភាសាអង់គ្លេសសម្រាប់ការទំនាក់ទំនង ពីសាកលវិទ្យាល័យវេស្ទឈ័រនៅឆ្នាំ២០០៧ និងសញ្ញាបត្រគតុកោសល្យពីសាលាគតុកោសល្យភូមិភាគ ហ៊ុនសែន ព្រៃវែង នៅឆ្នាំ២០០០។ លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលមួយចំនួនដូចជា ការរៀបចំបណ្តឹង វិភាគប្រតិបត្តិការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ ភាពជោគជ័យនៃការលក់ សិទ្ធិមនុស្ស បំនិនជីវិត។



លោកអាន សុខខាក់ ប្រធាន នាយកដ្ឋានព័ត៌មានវិទ្យា

លោក អាន សុខខាក់ បានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី (ខេមបូឌា) នៅខែមេសា ឆ្នាំ២០១៥។ មុនចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លោកធ្លាប់ជាបុគ្គលិក នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មួយទទួលបន្ទុកផ្នែក Database រយៈពេល ២ឆ្នាំ និងជាអ្នកអភិវឌ្ឍន៍កម្មវិធីកុំព្យូទ័រ រយៈពេល ២ឆ្នាំ និងធ្លាប់ជាបុគ្គលិកសាលារៀនអន្តរជាតិមួយកន្លែងផ្នែកសម្របសម្រួលព័ត៌មានវិទ្យា រយៈពេល ១ឆ្នាំ និងធ្លាប់ជាគ្រូបង្រៀនអភិវឌ្ឍន៍កម្មវិធីកុំព្យូទ័រផងដែរ។

លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញវិស្វកម្ម និងបច្ចេកទេសកុំព្យូទ័រ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០០៩។ លោកបានចូលរួមវគ្គបណ្តុះបណ្តាល ជំនាញបច្ចេកវិទ្យាជាច្រើនផ្នែក ដូចជា C-Programming, C++, Java, C#, VB.net, PHP, MySQL, SQL Server, Database Management System and IT Project Management ។



កញ្ញា សៀ ណែឡេង ប្រធាន នាយកដ្ឋានប្រតិបត្តិតាម

កញ្ញា សៀ ណែឡេង ជាមន្ត្រីប្រតិបត្តិតាមជាន់ខ្ពស់។ កញ្ញាបានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី (ខេមបូឌា) នៅខែមករា ឆ្នាំ២០១៩។ មុនពេលចាប់ផ្តើមអាជីព នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី (ខេមបូឌា) កញ្ញាធ្លាប់ធ្វើការជាជំនួយការមេធាវីបានរយៈពេល១ឆ្នាំ នៅក្នុងការិយាល័យមេធាវីមួយ។ បន្ទាប់មកកញ្ញាបានចូលបម្រើការងារជាមន្ត្រីប្រតិបត្តិតាម នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយកន្លែង នៅក្នុងឆ្នាំ២០១៨ នៅពេលនោះផងដែរ កញ្ញាបានទទួលខុសត្រូវនូវការងារចំបងៗមួយចំនួនដូចជា ការត្រួតពិនិត្យផ្ទៃក្នុង ការអនុលោមទៅនឹងច្បាប់ បទបញ្ញត្តិរបស់ធនាគារជាតិ របស់ក្រសួងពាក់ព័ន្ធ និងច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺការងារពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភារកម្ម ។ កញ្ញាត្រូវបានទទួលស្គាល់ពី ធនាគារជាតិ នៃកម្ពុជា និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា។

កញ្ញាបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកនីតិសាស្ត្រ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសេដ្ឋកិច្ច ក្នុងឆ្នាំ២០១៧ និងបានបញ្ចប់ថ្នាក់ភាសាអង់គ្លេសទូទៅ នៅសាកលវិទ្យាល័យបញ្ញាស្រុកកម្ពុជាផងដែរ។ ក្រៅពីនេះ កញ្ញាបានចូលរួមវគ្គបណ្តុះបណ្តាលជំនាញ Regulatory Compliance និង Anti-Money Laundering -ល- ។



លោក វ៉ុង វិថា ប្រធាន នាយកដ្ឋានសវនកម្មផ្ទៃក្នុង

លោក វ៉ុង វិថា បានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី (ខេមបូឌា) នៅខែឧសភា ឆ្នាំ២០១៩។ លោកចាប់ផ្តើមអាជីពជាសវនករផ្ទៃក្នុង នៅវិស័យធនាគារ និងហិរញ្ញវត្ថុអស់រយៈពេល ១១ឆ្នាំ។ លោកបានកាន់មុខតំណែងជាច្រើនដូចជា មន្ត្រីសវនកម្មផ្ទៃក្នុង មន្ត្រីសវនកម្មផ្ទៃក្នុងជាន់ខ្ពស់ និងប្រធានសវនកម្មផ្ទៃក្នុង។ ក្នុងនាមជាសវនករ លោកបានបំពេញការងារជាច្រើនដូចជា ការធ្វើបច្ចុប្បន្នភាពកម្មវិធីសវនកម្មមាននីតិវិធីសវនកម្ម ការធ្វើសវនកម្មទៅលើនាយកដ្ឋានពាក់ព័ន្ធ (នាយកដ្ឋានប្រតិបត្តិការ នាយកដ្ឋានហិរញ្ញវត្ថុ នាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល នាយកដ្ឋានហានិភ័យ និងប្រតិបត្តិតាម ព្រមទាំងនាយកដ្ឋានព័ត៌មានវិទ្យា ជាដើម)។ លោកមានភារកិច្ចបង្កើតផែនការសវនកម្ម រៀបចំរបាយការណ៍សវនកម្ម រាយការណ៍ជូនគណៈកម្មាធិការសវនកម្ម និងថ្នាក់គ្រប់គ្រង ធ្វើការស្នើសុំកែតម្រូវតាមរយៈរបកគំហើញទៅដល់នាយកដ្ឋាន និងសាខាពាក់ព័ន្ធ ដើម្បីការពារហានិភ័យ និងដោះស្រាយបញ្ហាបានទាន់ពេលវេលា។

លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅសាកលវិទ្យាល័យន័រតុន ក្នុងឆ្នាំ២០០៩។ ដើម្បីបំពេញបន្ថែមនូវចំណេះដឹងផ្នែកសវនកម្ម លោកបានចូលរួមវគ្គសិក្សាខ្លីជាច្រើនដូចជា ការត្រួតពិនិត្យផ្ទៃក្នុង និងការការពារហានិភ័យនៃការក្លែងបន្លំ ច្បាប់ពន្ធដារកម្ពុជា ការគ្រប់គ្រងសវនកម្មផ្ទៃក្នុង និងមូលដ្ឋានគ្រឹះនៃសវនកម្មផ្ទៃក្នុងជាដើម។

ការអភិវឌ្ឍសមត្ថភាពបុគ្គលិក



ការអភិវឌ្ឍសមត្ថភាពបុគ្គលិក គឺជាសសរទ្រង់មួយយ៉ាងរឹងមាំដែលអាចបង្កើតនូវលទ្ធផលល្អប្រសើរបំផុត និងនាំមកនូវភាពជោគជ័យរបស់គ្រឹះស្ថាន។ យោងទៅលើលទ្ធផលនៃការកើនឡើងនៃតំបន់ប្រតិបត្តិការ និងចំនួន បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី បានធ្វើការអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិកគួរអោយកត់សម្គាល់នៅក្នុង ឆ្នាំ២០១៩។ គ្រឹះស្ថានបានអភិវឌ្ឍន៍សមត្ថភាពរបស់បុគ្គលិកខ្លួនអោយស្របទៅនឹងតម្រូវការនៃវិស័យធនាគារ និង ហិរញ្ញវត្ថុ ព្រមទាំងដើម្បីធានានូវស្ថេរភាព និងជំនាញវិជ្ជាជីវៈ។ នៅឆ្នាំ២០២០គ្រឹះស្ថានបានរៀបចំការបណ្តុះបណ្តាល ជាលក្ខណៈផ្ទៃក្នុង ការបណ្តុះបណ្តាលក្រៅគ្រឹះស្ថាន ទស្សនៈកិច្ចសិក្សាដូចខាងក្រោម។

ការបណ្តុះបណ្តាលជាលក្ខណៈផ្ទៃក្នុង

ការបណ្តុះបណ្តាលជាលក្ខណៈផ្ទៃក្នុងធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពបុគ្គលិកក្នុងការអនុវត្តការងារ ប្រចាំថ្ងៃរបស់ខ្លួន ទទួលបាន ភ្លាមៗស្តីពីការធ្វើបច្ចុប្បន្នភាពនៃការផ្លាស់ប្តូរសេចក្តីណែនាំ គោលនយោបាយ និងបទ បញ្ញត្តិផ្សេងៗ។ ជាពិសេសបុគ្គលិកដែលចូលថ្មីត្រូវបានបណ្តុះបណ្តាលមុននឹងបំពេញការងារ។

បុគ្គលិកទទួលបានអត្ថប្រយោជន៍ជាច្រើនពីការបណ្តុះបណ្តាលជាលក្ខណៈផ្ទៃក្នុងរបស់គ្រឹះស្ថាន ដោយទទួលបាន ជំនាញចាំបាច់ដើម្បីសម្រេចជោគជ័យ និងធ្វើអោយគេមានគំនិតច្នៃប្រឌិត។ ការបណ្តុះបណ្តាលផ្ទៃក្នុងធ្វើឡើង ដោយគណៈគ្រប់គ្រង បុគ្គលិកឆ្នើម ឬបុគ្គលិកដែលមានជំនាញរបស់គ្រឹះស្ថាន។ នៅឆ្នាំ២០១៩ នេះការបណ្តុះ បណ្តាលជាលក្ខណៈផ្ទៃក្នុងមានដូចខាងក្រោម៖



នាយកដ្ឋានធនធានមនុស្សនិងរដ្ឋបាល

- សេចក្តីណែនាំពីប៊ីអិនខេស៊ីជូនដល់បុគ្គលិកថ្មីៗ
- គោលនយោបាយ Whistle Blowing
- អត្ថប្រយោជន៍បុគ្គលិក

នាយកដ្ឋានហិរញ្ញវត្ថុ

- សេចក្តីណែនាំអំពីការទម្លាក់ឥណទាន
- សេចក្តីណែនាំអំពីការបំពេញចិត្តអតិថិជន
- ការពិនិត្យមើលរូបិយវត្ថុក្លែងក្លាយ

នាយកដ្ឋានប្រតិបត្តិការ

- គោលនយោបាយឥណទាន
- ការគ្រប់គ្រងហានិភ័យឥណទាន
- ការវាយតម្លៃឥណទាន
- ជំនាញលក់ផលិតផលឥណទាន
- យុទ្ធសាស្ត្រប្រតិបត្តិការ

នាយកដ្ឋានព័ត៌មានវិទ្យា

- ការប្រើប្រាស់ប្រព័ន្ធ MBWIN
- ការប្រើប្រាស់ប្រព័ន្ធ Core Banking ថ្មី

នាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម

- ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានកេរ្តិ៍កម្ម

នាយកដ្ឋានវិភាគឥណទាន

- ការវិភាគឥណទាន
- ការវិភាគហានិភ័យ
- របៀបពិនិត្យរបាយការណ៍ CBC
- ការប្រើប្រាស់ប្រព័ន្ធវិភាគឥណទាន





វគ្គបណ្តុះបណ្តាលខាងក្រៅ

ក្រៅពីការបណ្តុះបណ្តាលជាលក្ខណៈផ្ទៃក្នុង គ្រឹះស្ថានក៏បានបញ្ជូនបុគ្គលិករបស់ខ្លួនអោយចូលរួមការ បណ្តុះបណ្តាលខាងក្រៅ និងសិក្ខាសាលាដែលរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា សមាគមន៍គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៃកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ ការិយាល័យឥណទានកម្ពុជា(CBC) និងក្រសួងពាក់ព័ន្ធផ្សេងទៀតដូចជាក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្មជាដើម។

ការបណ្តុះបណ្តាលខាងក្រៅគ្រឹះស្ថានធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់បុគ្គលិកអោយមាន វិជ្ជាជីវៈខ្ពស់ និងធ្វើអោយប្រតិបត្តិការរបស់គ្រឹះស្ថានអនុលោមតាមច្បាប់ពាណិជ្ជកម្ម ស្តង់ដារគណនេយ្យអន្តរជាតិជាពិសេសបញ្ញត្តិនិងសេចក្តីប្រកាសទាំងឡាយដែលចេញដោយធនាគារជាតិនៃកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ។



នៅឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី (ខេមបូឌា) ភីអិលស៊ី បានបញ្ជូនបុគ្គលិករបស់ខ្លួនអោយចូលរួមវគ្គបណ្តុះបណ្តាលខាងក្រៅដូចខាងក្រោម៖

ប្រធានបទបណ្តុះបណ្តាល	បុគ្គលិកចូលរួម	រៀបចំដោយ	កាលបរិច្ឆេទ
ថ្នាក់ជាន់ខ្ពស់នៃសវកម្មផ្ទៃក្នុង	ប្រធានសវនកម្មផ្ទៃក្នុង	IBF	២៥~២៦ កុម្ភៈ ២០២០
ការអនុវត្តបទបញ្ញត្តិប្រតិបត្តិតាមនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ	មន្ត្រីប្រតិបត្តិតាមជាន់ខ្ពស់	CMA	៨~៩ សីហា ២០២០
ការគ្រប់គ្រងធនធានមនុស្ស	នាយកធនធានមនុស្ស និងរដ្ឋបាល	CMA	១២~១៣ វិច្ឆិកា ២០២០



សុវត្ថិភាពសុខភាពនៅកន្លែងការងារក្នុងអំឡុងពេលកូវីដ១៩

សុវត្ថិភាពសុខភាពពិតជាសំខាន់ណាស់សម្រាប់បុគ្គលិក និងជាពិសេសសម្រាប់អតិថិជន។ នៅក្នុងអំឡុងពេល រាតត្បាតនៃជំងឺកូវីដ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី (ខេមបូឌា) ភីអិលស៊ី បានព្យាយាមការពារទាំងក្នុង និង ក្រៅគ្រឹះស្ថាន។ សកម្មភាពខាងក្រោមគឺជាការបាញ់សម្លាប់មេរោគនៅក្នុងការិយាល័យ។



សកម្មភាពបាញ់សម្លាប់មេរោគនេះ ធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្នាក់ការកណ្តាលរបស់ ប៊ីអេសខេស៊ី (ខេមបូឌា)។ យើងគាំទ្រយ៉ាងពេញទំហឹងសម្រាប់ការការពារពីជំងឺឆ្លងកូវីដ១៩ ដល់បុគ្គលិក និងអតិថិជនរបស់ យើង។

អំឡុងពេលរក្សាតម្កល់ដំបូង គ្រឹះស្ថានបានរៀបចំសកម្មភាពការពារទៅដល់បុគ្គលិក ព្រមទាំងអតិថិជនពីជំងឺកូវីដ ១៩។ ហើយសកម្មភាពខាងក្រោមនេះ គឺនៅក្នុងអំឡុងខែសីហា ឆ្នាំ២០២០ យើងបានឲ្យអ្នកបច្ចេកទេសខាង បាញ់សម្លាប់មេរោគការពារពីជំងឺកូវីដ១៩។ សុវត្ថិភាពជាចំបង!



ទំនួលខុសត្រូវផ្នែកសង្គម

សម្រាប់ទំនួលខុសត្រូវ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់សង្គម ព្រោះមានជនក្រីក្រ អ្នកគ្មានទីលំនៅ កុមារ កំព្រា ក្មេងដែលទទួលរងអំពើហិង្សា និងអ្នកផ្ទុកមេរោគអេដស៍ -ល- ពួកគាត់ត្រូវការជំនួយទាំងផ្លូវកាយ និងផ្លូវចិត្ត ត។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី (ខេមបូឌា) ភីអិលស៊ី មានសេចក្តីរីករាយក្នុងការបរិច្ចាកម៉ាស និងទឹក លាងសម្អាតដៃ ទៅមន្ទីរពេទ្យកុមារអង្គរ នៅក្នុងខេត្តសៀមរាប។



នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារនាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល និងក្រុមការងារសាខាកណ្តាល ស្ទឹងត្រែងបានបន្តដំណើរ ដើម្បីបំប្លែងម៉ាស៊ីនទៅកាន់មជ្ឈមណ្ឌលកុមារកំព្រាបុរីកុមារមិត្តភាពកម្ពុជា បារាំង ហុងគ្រី នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។



នៅខែវិច្ឆិកា ឆ្នាំ២០២០ គ្រឹះស្ថានក៏បានទៅចែកម៉ាស់ជូន បឋមសិក្សាថ្មី និងវិទ្យាល័យថ្មី ហើយមានសិស្ស
ប្រហែល ៤៥០នាក់ ដែលមានទីតាំងស្ថិតនៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីទប់ស្កាត់នឹងជំងឺកូវីដ១៩។



បឋមសិក្សាថ្មី និងវិទ្យាល័យថ្មី (ខេត្តកណ្តាល)



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី (ខេមបូឌា) ភីអិលស៊ី បានយកថវិកាខ្លះៗ ជូនទៅដល់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ក្រសួងសុខាភិបាលបានថ្លែងអំណរគុណចំពោះ លោកអគ្គនាយកប្រតិបត្តិ លោកអគ្គនាយករង និងបុគ្គលិក នៃប៊ីអេសខេស៊ី សម្រាប់ការរួមចំណែកក្នុងសង្គម។



ក្រសួងសុខាភិបាល

របាយការណ៍

សវនកម្មឯករាជ្យ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

30 របាយការណ៍សវនកម្មឯករាជ្យ

របាយការណ៍ហិរញ្ញវត្ថុ

34 របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

35 របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗ

36 របាយការណ៍បម្រែបម្រួលមូលធន

37 របាយការណ៍លំហូរសាច់ប្រាក់

របាយការណ៍របស់សវនកម្មឯករាជ្យ

ហ្គ្រង់តូន សនថុន (ខេមបូឌា) លីមីតធីត

ជាន់ទី២០ អាគារកាណាឌីយ៉ា

៣១៥ ផ្លូវព្រះអង្គខ្នង

កែងមហាវិថីព្រះមុនីវង្ស

សង្កាត់វត្តភ្នំ, ខណ្ឌដូនពេញ

រាជធានីភ្នំពេញ

ព្រះរាជាណាចក្រកម្ពុជា

លេខទូរស័ព្ទ +៨៥៥ ៩៦៦ ៥២០

www.grantthornton.com.kh

ជូនចំពោះភាគហ៊ុននិករបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី (ខេមបូឌា) ភីអិលស៊ី មតិយោបល់

យើងបានធ្វើសវនកម្មទៅលើ របាយការណ៍ហិរញ្ញវត្ថុ របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេសខេស៊ី (ខេមបូឌា) ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) ដែលមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាការបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន របាយការណ៍លំហូរសាច់ប្រាក់នាចុងការិយបរិច្ឆេទ និងសេចក្តីសង្ខេបកំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុផ្សេងៗ រួមទាំងគោលនយោបាយគណនេយ្យសង្ខេបសំខាន់ៗ និងការពន្យល់ផ្សេងៗ។

តាមមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាការបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និងស្ថានភាពលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទនេះដោយអនុលោម តាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសខ្នាតតូចនិង មធ្យម (“SME”) និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា (“NBC”)។

មូលដ្ឋាននៃមតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិរបស់កម្ពុជា (“CISAs”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំស្ថិតក្រោមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងផ្នែកការទទួលខុសត្រូវរបស់សវនករទៅលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ។ យើងមានឯករាជ្យភាព លើក្រុមហ៊ុន ហើយអនុលោមតាមស្តង់ដារនៃវិជ្ជាជីវៈគណនេយ្យអន្តរជាតិ “ក្រមសីលធម៌ របស់គណនេយ្យករជំនាញ” (“IESBA Code”) រួមជាមួយនិងតម្រូវការក្រមសីលធម៌ ដែលពាក់ព័ន្ធទៅនឹងការធ្វើសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ហើយយើងបានបំពេញការទទួលខុសត្រូវទៅតាមតម្រូវការ និង ក្រមសីលធម៌ទាំងនោះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មទាំងឡាយដែលយើងទទួលបានគឺគ្រប់គ្រាន់និងសមហេតុផលដើម្បីផ្តល់ជូនជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិរបស់យើង។

ព័ត៌មានផ្សេងៗ

ក្រុមប្រឹក្សាភិបាល មានការទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗទៀតមានព័ត៌មានដែលមាននៅក្នុងរបាយការណ៍ ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនរាប់បញ្ចូលរបាយការណ៍ហិរញ្ញវត្ថុនិងរបាយការណ៍សវនករបឋមទេ ដែលយើងបានទទួលមុនថ្ងៃនៃ របាយការណ៍សវនករ និងរបាយការណ៍ប្រចាំឆ្នាំត្រូវបានរំពឹងថារៀបចំរួចរាល់សម្រាប់យើងខ្ញុំ បន្ទាប់ពីចេញរបាយការណ៍នេះ។

មតិរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយដែលរៀបចំឡើងដោយ ក្រុមប្រឹក្សា ភិបាល ហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មាននេះទេ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអានព័ត៌មានផ្សេងៗ ដែលបានបញ្ជាក់ខាងលើ ហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានភាពមិនសង្គតិភាពជាសារវន្តជាមួយរបាយការណ៍ ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬថាតើព័ត៌មានផ្សេងៗនេះបង្ហាញនូវកំហុសឆ្គងជាសារវន្តឬទេ។

ប្រសិនបើការអានព័ត៌មានផ្សេងៗនេះ ដែលយើងខ្ញុំបានទទួលមុនថ្ងៃនៃរបាយការណ៍សវនករ របស់យើងខ្ញុំអាចឲ្យយើងខ្ញុំ សន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មាន ផ្សេងៗនេះទេ។

នៅពេលយើងមានរបាយការណ៍ប្រចាំឆ្នាំ ប្រសិនបើយើងសន្និដ្ឋានថា មានការរាយការណ៍ខុសជាសារវន្ត យើងខ្ញុំតម្រូវឲ្យរាយ ការណ៍បញ្ជាក់ទាំងនោះ ទៅក្រុមប្រឹក្សាភិបាល និងឆ្លើយតបបញ្ហាផ្សេងៗ ដោយអនុលោមតាមតម្រូវការ CISA ៧២០ (បានកែប្រែ)។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការរៀបចំនិងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុទាំងនេះឲ្យបានត្រឹមត្រូវដោយអនុលោម ទៅតាម ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម ព្រមទាំងគោល ការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលក្រុមប្រឹក្សាភិបាលកំណត់ថា វា មានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ មិនឲ្យមានការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែង បន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវចំពោះការវាយតម្លៃសមត្ថភាពរបស់ក្រុមហ៊ុនក្នុង ការបន្តប្រតិបត្តិការដោយផ្អែកលើមូលដ្ឋាននិរន្តរភាព ការលាតត្រដាង(ប្រសិនបើមាន)នូវបញ្ហាទាំងឡាយណាដែលទាក់ទង នឹងនិរន្តរភាព និងការប្រើប្រាស់និរន្តរភាពជាមូលដ្ឋានគណនេយ្យ លុះត្រាតែក្រុមប្រឹក្សាភិបាលមានគោលបំណងរំសាយ ក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការ ឬក៏គ្មានមធ្យោបាយជាក់លាក់ណាមួយក្រៅពីនេះ។

ក្រុមប្រឹក្សាភិបាល គឺមានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករទៅលើការធ្វើសវនកម្មដោយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដ៏សមហេតុផល ទៅលើរបាយការណ៍ហិរញ្ញវត្ថុ ដោយពុំមានលក្ខណៈខុសឆ្គងជាសារវន្ត បណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គង ហើយនិងការបញ្ចេញមតិយោបល់លើរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ការធានាអះអាងដែលសមហេតុផល គឺជាការធានាមួយដ៏ខ្ពស់ ប៉ុន្តែវាមិនបានធានាថា ការធ្វើសវនកម្មដោយផ្អែកទៅលើស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា នឹងតែងតែរកឃើញនូវការរាយការណ៍ខុសជា សារវន្តដែលមានឡើយ។ ការរាយការណ៍ខុសអាចកើតមានឡើងពីការក្លែងបន្លំ ឬកំហុសឆ្គងដែលអាចចាត់ទុកថាជាសារវន្ត នៅពេលដែលកំហុសមួយ ឬកំហុសរួមគ្នា បានធ្វើឲ្យប៉ះពាល់ដល់សេចក្តីសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្មដោយយោងទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងអនុវត្តនូវការវិនិច្ឆ័យ និងការសង្ស័យដែលមានវិជ្ជាជីវៈទៅលើការធ្វើសវនកម្ម។ ពួកយើងក៏៖

- ក. កំណត់អត្តសញ្ញាណ និងវាយតម្លៃនូវហានិភ័យពីការរាយការណ៍ខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ថាតើវាកើតឡើងដោយការក្លែងបន្លំ ឬកំហុសឆ្គងដោយអចេតនា រៀបចំនិងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹង ហានិភ័យទាំងនោះ រួមទាំងការប្រមូលយកភស្តុតាងសវនកម្មឲ្យបានគ្រប់គ្រាន់ និងសមស្រប សម្រាប់ផ្តល់ជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើង។ ហានិភ័យដែលមិនអាចរកឃើញដោយការរាយការណ៍ខុសជា សារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ គឺជាកំហុសឆ្គងដោយអចេតនា ដោយសារតែការក្លែងបន្លំរួមបញ្ចូលទាំងការរួមគំនិត ការក្លែងបន្លំដោយចេតនា ការលុបចោលដោយចេតនា ការបង្ហាញខុស ឬ ការលើសលប់ទៅលើការត្រួតពិនិត្យផ្ទៃក្នុង។
- ខ. ធ្វើការស្វែងយល់អំពីការគ្រប់គ្រងផ្ទៃក្នុង ដែលទាក់ទងទៅនឹងការធ្វើសវនកម្ម ដើម្បីបង្កើតនូវនីតិវិធីសវនកម្មដែល សមស្របទៅនឹងកាលៈទេសៈ ប៉ុន្តែមិនមែនជាគោលបំណងក្នុងការបង្ហាញនូវមតិយោបល់លើប្រសិទ្ធភាពគ្រប់គ្រងផ្ទៃក្នុងរបស់ក្រុមហ៊ុននោះឡើយ ។
- គ. ធ្វើការវាយតម្លៃភាពសមស្របលើគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃគណនេយ្យប៉ាន់ស្មាន ក៏ដូចជាការបង្ហាញនានាដែលបានធ្វើឡើងដោយក្រុមប្រឹក្សាភិបាល។

- ឃ. ធ្វើការសន្និដ្ឋានដ៏សមស្របមួយទៅលើការប្រើប្រាស់មូលដ្ឋាននិរន្តរភាពគណនេយ្យរបស់ក្រុមប្រឹក្សាភិបាល ផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន ថាភាពមិនប្រាកដប្រជាជាសារវន្តបានកើតឡើងទាក់ទងនឹងព្រឹត្តិការណ៍ ឬកាលៈទេសៈទាំងឡាយណាដែលធ្វើឲ្យមានមន្ទិលសង្ស័យខ្លាំងទៅលើលទ្ធភាពក្នុងការបន្តនិរន្តរភាពរបស់ក្រុមហ៊ុន។ ប្រសិនបើយើងសន្និដ្ឋានថា ភាពមិនប្រាកដប្រជាជាសារវន្តនឹងកើតមានឡើង យើងតម្រូវឲ្យធ្វើការបង្ហាញព័ត៌មានចាំបាច់ដើម្បីទាញការយកចិត្តទុកដាក់នៅក្នុងរបាយការណ៍សវនកម្មរបស់យើង ទៅនឹងការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬក៏ប្រសិនបើការបង្ហាញនោះមិនគ្រប់គ្រាន់ នោះមតិយោបល់មិនត្រឹមត្រូវ ត្រូវបានបញ្ចេញ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន គិតត្រឹមថ្ងៃនៃការចេញរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ តែទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬកាលៈទេសៈនាពេលអនាគតក៏អាចបង្កឲ្យក្រុមហ៊ុនមិនអាចបន្តនិរន្តរភាពអាជីវកម្មបានផងដែរ។
- ង. វាយតម្លៃការបង្ហាញទម្រង់ និងអត្ថន័យរបស់របាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងកំណត់សម្គាល់នានា ថាតើរបាយការណ៍ហិរញ្ញវត្ថុបង្ហាញនូវប្រតិបត្តិការ និងព្រឹត្តិការណ៍នានាដែលជាមូលដ្ឋានដើម្បីសម្រេចបាននូវការ បង្ហាញដ៏ត្រឹមត្រូវ។

យើងខ្ញុំប្រាស្រ័យទាក់ទងជាមួយនឹងក្រុមប្រឹក្សាភិបាល ទៅលើបញ្ហាផ្សេងៗ វិសាលភាពដែលបានគ្រោងទុក និងពេលវេលាក្នុងការធ្វើសវនកម្ម និងរបកគំហើញសវនកម្មសំខាន់ៗ រួមបញ្ចូលទាំងកង្វះខាតធំៗមួយចំនួនទៅលើការគ្រប់គ្រងផ្ទៃក្នុងដែលពួកយើងរកឃើញកំឡុងពេលធ្វើសវនកម្ម។

យើងខ្ញុំក៏ផ្តល់ជូនក្រុមប្រឹក្សាភិបាល នូវសេចក្តីថ្លែងការណ៍មួយដែលយើងខ្ញុំបានអនុវត្តទៅតាមតម្រូវការក្រុមសីលធម៌ដែលទាក់ទងនឹងឯករាជ្យភាព ហើយយើងខ្ញុំធ្វើការប្រាស្រ័យទាក់ទងជាមួយនឹងក្រុមប្រឹក្សាភិបាលនូវបញ្ហាទាំងអស់ ដែលនឹងគិតថាសមហេតុផលទៅលើឯករាជ្យភាពរបស់យើងខ្ញុំ និងការការពារដែលអាចមាន។


ហ្គ្រង់ ថូរន់ ខេមបូឌា លីមីតធីត
 គណនេយ្យករជំនាញ
 សវនករប្រតិស្រុតចុះបញ្ជី




 Ronald C. Almera
 នាយកសវនករជំនាញ

ក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
 ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

	កំណត់ សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.១)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.១) (បានកែតម្រូវឡើងវិញ)
ទ្រព្យសកម្ម					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	៥	១.១៨២.៦២៥	៤.៦២១.៩១៨	២.៨០៦.៦៩៨	១១.៤៣៧.២៩៤
ប្រាក់កំណត់លើដើមទុននៅធនាគារជាតិ នៃកម្ពុជា	៦	៧៥០.០០០	៣.០៣៣.៧៥០	៧៥០.០០០	៣.០៥៦.២៥០
ឥណទាន និងបុរេប្រទានទៅអតិថិជន	៧	៣៩.៨៦៤.១៥១	១៦១.២៥០.៤៩១	២២.២០៩.៧៣៨	៩០.៥០៤.៦៨២
ទ្រព្យសកម្មផ្សេងៗ	៨	១៦៥.៣០៤	៦៦៨.៦៥៥	៨៥.៦៩៦	៣៤៩.២១១
ទ្រព្យសម្បត្តិ និងបរិក្ខារ	៩	៥៩៤.០៧៤	២.៤០៣.០២៩	៤៥៧.៧១៦	១.៨៦៥.១៩៣
ទ្រព្យសកម្មអរូបិយ	១០	១.៥៣៨	៦.២២១	៧៤.០៣២	៣០១.៦៨០
ទ្រព្យសកម្មសរុប		៤២.៥១៧.៦៩២	១៧១.៩៨៤.០៦៤	២៦.៣៨៣.៨៨០	១០៧.៥១៤.៣១០
មូលធន និងបំណុល					
មូលធន					
ដើមទុន	១១	១៥.០០០.០០០	៦០.២៧០.០០០	១៥.០០០.០០០	៦០.២៧០.០០០
ប្រាក់ចំណេញរក្សាទុក/ (ខាតបង់)		១៣.២៦៣	២១២.៣៥៦	(៨១៥.០៤៣)	(៣.១៦៥.៤៧៦)
ប្រាក់បម្រុងតាមបទបញ្ញត្តិ	១២	១៥១.៨៩០	៦១៤.៩៣០	១៤៧.៤១៩	៥៩៦.៦៩៧
លម្អៀងពីអត្រាប្តូររូបិយប័ណ្ណ		-	២៤៥.៧៥៨	-	៧០៣.២១១
មូលធនសរុប		១៥.១៦៥.១៥៣	៦១.៣៤៣.០៨៤	១៤.៣៣២.៣៧៦	៥៨.៤០៤.៤៣២
បំណុល					
កម្ចី	១៣	២៦.៨៤៣.៨០៨	១០៨.៥៤៣.២០៣	១១.៩២៨.៥៥០	៤៨.៦០៨.៨៤១
បំណុលផ្សេងៗ	១៤	១៩៤.២០១	៧៨៥.៥៤៤	១១៧.៩០៨	៤៨០.៤៧៥
ពន្ធលើប្រាក់ចំណូលដែលត្រូវបង់	១៨.២	៣១៤.៥៣០	១.២៧២.២៧៣	៥.០៤៦	២០.៥៦២
បំណុលសរុប		២៧.៣៥២.៥៣៩	១១០.៦០១.០២០	១២.០៥១.៥០៤	៤៩.១០៩.៨៧៨
បំណុល និងមូលធនសរុប		៤២.៥១៧.៦៩២	១៧១.៩៨៤.០៦៤	២៦.៣៨៣.៨៨០	១០៧.៥១៤.៣១០

របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗ

	កំណត់ សម្គាល់	សម្រាប់ចុងការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		សម្រាប់ចុងការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.១)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់៣.១)
ចំណូលការប្រាក់	១៥	៤.៧៦៦.៥៨៨	១៩.៤៣៨.១៤៦	២.៩០៤.៩០៣	១១.៧៧០.៦៦៧
ចំណាយការប្រាក់		(៨៤០.០៣៩)	(៣.៤២៥.៦៧៩)	(៣៩៨.៤៥៦)	(១.៦១៤.៥៤៤)
ចំណូលការប្រាក់សុទ្ធ		៣.៩២៦.៥៤៩	១៦.០១២.៤៦៧	២.៥០៦.៤៤៧	១០.១៥៦.១២៣
ចំណូលផ្សេងៗ	១៦	៤១៩.៦៧៥	១.៧១១.៤៣៥	៣៣៦.៣៦៣	១.៣៦២.៩៤៣
ចំណូលប្រតិបត្តិការ		៤.៣៤៦.២២៤	១៧.៧២៣.៩០២	២.៨៤២.៨១០	១១.៥១៩.០៦៦
ចំណាយទូទៅ និងរដ្ឋបាល	១៧	(២.៨៧៤.៧៩៧)	(១១.៧២៣.៤២២)	(២.២៩៣.៤៤៤)	(៩.២៩៣.០៣៥)
សំវិធានធនសម្រាប់សមតុល្យជាមួយធនាគារផ្សេងៗ	៥.២	១៧.៥៥៤	៧១.៥៨៥	(១៨.០៥៤)	(៧៣.១៥៥)
សំវិធានធនសម្រាប់ឥណទានអាក្រក់និងជាប់សង្ស័យ	៧	(២៩៣.៥៤៦)	(១.១៩៧.០៨១)	(៥៥.៧៦៦)	(២២៥.៩៦៤)
ប្រាក់ចំណេញមុនបង់ពន្ធ		១.១៩៥.៤៣៥	៤.៨៧៨.៩៨៤	៤៧៥.៥៤៦	១.៩២៦.៩១២
ពន្ធលើប្រាក់ចំណូល	១៨.១	(៣៦២.៦៥៨)	(១.៤៧៨.៩១៩)	(៣៥.៤១២)	(១៤៣.៤៨៩)
ប្រាក់ចំណូលសុទ្ធក្នុងឆ្នាំ		៨៣២.៧៧៧	៣.៣៩៦.០៦៥	៤៤០.១៣៤	១.៧៨៣.៤២៣
ចំណូលពេញលេញផ្សេងៗ		-	-	-	-
លម្អៀងពីអត្រាប្តូររូបិយប័ណ្ណ		-	(៤៥៧.៤៥៣)	-	(៣៦៩.២៤០)
សរុបចំណូលពេញលេញសម្រាប់ការិយបរិច្ឆេទ		៨៣២.៧៧៧	៣.៨៣៨.៦១២	៤៤០.១៣៤	១.៤១៤.១៨៣

របាយការណ៍បម្រែបម្រួលមូលធន

[illegible]

របាយការណ៍លំហូរសាច់ប្រាក់

	កំណត់ សម្គាល់	សម្រាប់ចុងការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់៣.១)		សម្រាប់ចុងការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់៣.១) (បានកែតម្រូវឡើងវិញ)	
សកម្មភាពប្រតិបត្តិការ					
ចំណេញមុនបង់ពន្ធ		១.១៩៥.៤៣៥	៤.៨៧៤.៩៨៤	៤៧៥.៥៤៦	១.៩២៦.៩១២
និយ័តកម្មសម្រាប់៖					
រំលស់លើទ្រព្យសម្បត្តិ និងបរិក្ខារ	៩	១៩០.៦៨៤	៧៧៧.៦០៩	១៦៧.២០១	៦៧៧.៤៩៨
រំលស់លើទ្រព្យសកម្មអរូបិយ	១០	៩៧៦	៣.៩៨០	៤.១០៧	១៦.៦៤២
សិរីធានធនសម្រាប់ឥណទានសង្ស័យ	៧	២៩៣.៥៤៦	១.១៩៧.០៨១	៥៥.៧៦៦	២២៥.៩៦៤
សិរីធានសម្រាប់សមតុល្យជាមួយធនាគារផ្សេងៗ	៥.២	(១៧.៤៨៤)	(៧១.៣០០)	១៨.០៥៤	៧៣.១៥៥
ចំណាយការប្រាក់		៧៦៦.៥៧៨	៣.១២៦.១០៥	៣៩៨.៤៥៦	១.៦១៤.៥៤៤
ខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		៣៦០	១.៤៦៨	១.៣៥៤	៥.៤៨៦
ប្រាក់ចំណេញប្រតិបត្តិការ មុនពេលបម្រែបម្រួលដើមទុន		២.៤៣០.០៩៥	៩.៩០៩.៩២៧	១.១២០.៤៨៤	៤.៥៤០.២០១
បម្រែបម្រួលដើមទុនសុទ្ធ					
បម្រែបម្រួលឥណទាន និងបុរេប្រទានទៅអតិថិជន		(១៧.៩៤៧.៩៥៩)	(៧៣.១៩១.៧៧៧)	(១០.៣៦៨.៦០៩)	(៤២.០១៣.៦០៤)
បម្រែបម្រួលទ្រព្យសកម្មផ្សេងៗ		(៧៩.៦០៨)	(៣២៤.៦៤១)	(២២.៥៣៨)	(៩១.៣២៤)
បម្រែបម្រួលចំណូលផ្សេងៗ		៧៦.២៩៣	៣១១.១២៣	(១០៥.២២៤)	(៤២៦.៣៦៨)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ		(១៥.៥២១.១៧៩)	(៦៣.២៩៥.៣៦៨)	(១០.៤៩៦.៣៧១)	(៤២.៥៣១.២៩៦)
ពន្ធលើប្រាក់ចំណូលដែលបានបង់		(៥៣.១៧៤)	(២១៦.៨៤៤)	(៣២.៨១៦)	(១៣២.៩៧០)
លំហូរសាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពប្រតិបត្តិការ		(១៥.៥៧៤.៣៥៣)	(៦៣.៥១២.២១២)	(១០.៥២៩.១៨៧)	(៤២.៦៦៤.២៦៦)
សកម្មភាពវិនិយោគ					
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	៩	(២៥៦.០០៤)	(១.០៤៣.៩៨៤)	(២៤៧.៣៧២)	(១.០០២.៣៥១)
ចំណូលបានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		១២០	៤៨៩	១៤.៤០០	៥៨.៣៤៩
ការទិញទ្រព្យសកម្មអរូបិយ	១០	-	-	(៧២.៣៥២)	(២៩៣.១៧០)
លំហូរសាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(២៥៥.៨៨៤)	(១.០៤៣.៤៩៥)	(៣០៥.៣២៤)	(១.២៣៧.១៧២)
សកម្មភាពហិរញ្ញប្បទាន					
ចំណូលបានមកពីកម្ចី		១៤.៩១៥.២៥៨	៦០.៨២៤.៤២២	១១.៩២៩.៤៥៣	៤៨.៣៣៨.១៤៤
ការទូទាត់សងការប្រាក់		(៧៦៦.៥៧៨)	(៣.១២៦.១០៥)	(៣៩៥.៩៣៩)	(១.៦០៤.៣៤៥)
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពហិរញ្ញប្បទាន		១៤.១៤៨.៦៨០	៥៧.៦៩៨.៣១៧	១១.៥៣៣.៥១៤	៤៦.៧៣៣.៧៩៩
បម្រែបម្រួលសាច់ប្រាក់ និងសាច់ប្រាក់សមមូល					
បម្រែបម្រួលសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធដើមគ្រា	៥.១	២.៨៣៤.៥៧២	១១.៥៥០.៨៨១	១.០១៥.០៨៥	៤.០៧៨.៦១១
លម្អៀងពីអត្រាប្តូររូបិយប័ណ្ណ		-	១២.៤៧៨	-	៩៩.៧០៨
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងគ្រា	៥.១	១.១៥៣.០១៥	៤.៦៦៣.៩៦៧	២.៨៣៤.៥៧២	១១.៥៥០.៨៨១

BNK BNKC (Cambodia) MFI Plc.

☎ (៨៥៥) ០២៣ ២១៣ ៩០០

🌐 <https://www.bnkcmfi.com/>

✉ hq.bnkcc@c.bnkcapital.net

📘 BNKC Cambodia MFI Plc.